

សូមស្វាគមន៍មកកាន់សន្និសីទ

ប្រធានថ្នាក់ម៉ាស អេស ម៉ែនសុន

បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ នេះជាការល្អណាស់ដើម្បីជួបជុំគ្នាជាថ្មីម្តងទៀត។ សន្និសីទនេះគឺគំរប់រយៈពេលមួយរយប៉ែតសិបឆ្នាំ ចាប់តាំងពីសាសនាចក្រត្រូវបានរៀបចំឡើង។ យើងមានអំណរគុណខ្លាំងណាស់ចំពោះព្យាការី យ៉ូសែប ស្ទីធី ជាអ្នកស្វែងរកសេចក្តីពិត ហើយបានរកឃើញសេចក្តីពិតនោះ ហើយជាអ្នកដែលបានស្តារដំណឹងល្អ និងរៀបចំសាសនាចក្រឡើងវិញនៅក្រោមការដឹកនាំរបស់ព្រះអម្ចាស់។

សាសនាចក្របានរីកចម្រើនយ៉ាងខ្លាំងខ្លួន ចាប់តាំងពីថ្ងៃនោះមក នាឆ្នាំ 1830។ សាសនាចក្រ បន្តផ្លាស់ប្តូរជីវិតរបស់មនុស្សកាន់តែច្រើនឡើងៗជារៀងរាល់ឆ្នាំ ហើយបានរីកដុះដាលពាសពេញផែនដី នៅពេលកម្លាំងអ្នកផ្សព្វផ្សាយសាសនារបស់យើង បានស្វែងរកអ្នកទាំងឡាយណា ដែលកំពុងតែស្វែងរកសេចក្តីពិត។ ជាថ្មីម្តងទៀត យើងអំពាវនាវសមាជិកសាសនាចក្រងាកទៅរកអ្នកផ្លាស់ប្រែចិត្តថ្មី ឬអ្នកទាំងឡាយដែលកំពុងតែត្រឡប់មករកសាសនាចក្រវិញ ដើម្បីឱ្យប្រក្រសោបពួកគេដោយក្តីស្រឡាញ់ និងដើម្បីជួយដល់ពួកគេឲ្យទទួលបានអារម្មណ៍កក់ក្តៅថាជាផ្ទះរបស់ពួកគេ។

បងប្អូនប្រុសស្រីរបស់ខ្ញុំ អរគុណចំពោះសេចក្តីជំនឿ និងការលះបង់របស់អ្នក ចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ។ អរគុណចំពោះកិច្ចការទាំងអស់ ដែលអ្នករាល់គ្នាបានធ្វើនៅក្នុងរូងដី និងសាខា នៅក្នុងស្តុក និងមណ្ឌលរបស់អ្នក។ អ្នកបានបំរើដោយស្ម័គ្រចិត្ត និងបំរើបានយ៉ាងល្អ ហើយសម្រេចបានយ៉ាងល្អមហិមា។ សូមឲ្យព្រះអម្ចាស់ប្រទានពរដល់អ្នក នៅពេលអ្នកព្យាយាមដើរតាមទ្រង់ និងគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់។

ចាប់តាំងពីយើងជួបគ្នាលើកមុន សាសនាចក្របានបន្តផ្តល់ជំនួយមនុស្សធម៌ដែលចាំបាច់ជាច្រើន ទៅកាន់ទីតាំងផ្សេងៗនៅជុំវិញពិភពលោក។ កាលពីបីខែកន្លងទៅ ជំនួយមនុស្សធម៌ បានផ្តល់ឲ្យនៅក្នុង ប្រទេសបារាំង ប៊ូលីណេសៀ មុងហ្គោលី បូលីវៀ ពេរូ អាវីហ្សូណា មីចស៊ីកូ ព័រទុយហ្គាល់ អ៊ុយហ្គង់ដា និងនៅក្នុងចំណោមតំបន់ដទៃទៀត។ ថ្មីៗនេះ យើងបានជួយនៅក្នុងប្រទេសហៃទី និងប្រទេសឈាលី បន្ទាប់ពីការរញ្ជួយដី និងរលកសមុទ្រ ស៊ូណាមី បានបំផ្លិចបំផ្លាញនៅក្នុងតំបន់ទាំងនោះ។ យើងសូមសម្តែងសេចក្តីស្រឡាញ់របស់យើង ចំពោះសមាជិកសាសនាចក្រ ដែលបានរងទុក្ខនៅក្នុងគ្រោះធម្មជាតិទាំងនេះ។ អ្នករាល់គ្នាស្ថិតនៅក្នុងការអធិស្ឋានរបស់យើង។ យើងសូមសម្តែងនូវការអរគុណជ័ជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នា សម្រាប់ការស្ម័គ្រចិត្តរបស់អ្នក ក្នុងការជួយដល់កិច្ចការខាងមនុស្សធម៌របស់យើងដោយចែករំលែកធនធានរបស់អ្នក និងនៅក្នុងករណីជាច្រើនទៀត ដូចជា ការចែករំលែកពេលវេលា ទេពកោសល្យ និងជំនាញរបស់អ្នក។

ឆ្នាំនេះ គឺគំរប់រយៈពេល 25 ឆ្នាំ ចាប់តាំងពីកម្មវិធីមនុស្សធម៌របស់យើង បានក្លាយជាផ្នែកមួយនៃកិច្ចខិតខំ
ខាងសុខុមាលភាពរបស់យើង។ កម្មវិធីនេះបានជួយដល់មនុស្សជាច្រើនរាប់មិនអស់។ យើងនឹងព្យាយាម
ជានិច្ច ដើម្បីស្ថិតនៅក្នុងចំណោមអ្នកទីមួយ ដែលនឹងទៅដល់កន្លែងមានគ្រោះធម្មជាតិ និងនៅកន្លែងណា
ដែលវាអាចកើតមាន។

សាសនាចក្របន្តរីកចំរើន និងឆ្ពោះទៅមុខ។ ការសាងសង់ព្រះវិហារបរិសុទ្ធ គឺជាសញ្ញាមួយនៃការរីកចំរើន
នេះ។ ថ្មីៗនេះ យើងបានប្រកាសអំពីព្រះវិហារបរិសុទ្ធថ្មីមួយ ដែលនឹងសាងសង់នៅក្នុងទីក្រុង ផេសិន រដ្ឋ
យូថាហ៍។ យើងក៏បានប្រកាសផងដែរ អំពីការផ្លាស់ទីម្តងម្តង ដែលនឹងធ្វើឡើងដល់ព្រះវិហារ
បរិសុទ្ធ អូហ្គិន រដ្ឋយូថាហ៍។ នៅក្នុងបីខែក្រោយ យើងនឹងឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធថ្មីនៅទីក្រុង វ៉ាន់ខូវើរ
កូឡុបមបៀប្រឹតធីស នៅក្នុងជ្រលងភ្នំ ហ្គីឡា រដ្ឋអាវីហ្សូណា និងទីក្រុង សេហ្វី នៅប្រទេសហ្វីលីពីន។
ពេលក្រោយៗទៀត នៅក្នុងឆ្នាំ នឹងមានព្រះវិហារបរិសុទ្ធដទៃទៀត ដែលនឹងត្រូវបានឧទ្ទិសឆ្លង ឬឧទ្ទិស
ឆ្លងសារជាថ្មី។ យើងនឹងបន្តសាងសង់ព្រះវិហារបរិសុទ្ធ នៅទូទាំងពិភពលោក នៅពេលសមាជិកភាព
របស់យើងមានការរីកចំរើន។ ជារៀងរាល់ឆ្នាំ មានពិធីបរិសុទ្ធរាប់លាន ត្រូវបានធ្វើឡើងនៅក្នុងព្រះវិហារ
បរិសុទ្ធ សម្រាប់មរណជន ជាទីស្រឡាញ់របស់យើង។ សូមឲ្យយើងបន្តស្មោះត្រង់នៅក្នុងការធ្វើនូវ
ពិធីបរិសុទ្ធទាំងនេះ សម្រាប់អ្នកទាំងឡាយដែលមិនអាចធ្វើដោយខ្លួនឯងបាន។

អ្នករាល់គ្នាជាច្រើនបានដឹងថា នៅក្នុងរយៈពេលខ្លីមួយ បន្ទាប់ពីសន្តិសីទខែ តុលា ភរិយាជាទីស្រឡាញ់
របស់ខ្ញុំ ហ្វ្រែនសេស បានរងការឈឺចាប់មកពីការដួល ដែលបានធ្វើឲ្យបាក់ឆ្អឹងត្រគៀក និងឆ្អឹងស្មា។
បន្ទាប់ពីទទួលការវះកាត់ ពីរកន្លែងដោយជោគជ័យ ហើយសំរាកពេទ្យអស់រយៈពេលជាច្រើនសប្តាហ៍
នោះគាត់អាចត្រឡប់មកផ្ទះវិញហើយ។ គាត់សុខសប្បាយ ហើយបន្តរីកចំរើនឆ្ពោះទៅរកការជាសះ
ស្បើយទាំងស្រុង។ គាត់អាចចូលរួមនៅក្នុងការប្រជុំយុវនារីទូទៅកាលពីថ្ងៃសៅរ៍មុន ហើយរៀបចំផែនការ
ថាមកចូលរួមនៅក្នុងសម័យប្រជុំមួយ ឬពីរនៅចុងសប្តាហ៍នេះ។ គាត់ចូលរួមជាមួយនឹងខ្ញុំ ដើម្បីសម្តែង
ការដឹងគុណយ៉ាងជ្រាលជ្រៅរបស់យើង ចំពោះព្រះវរបិតាស្នូគិរបស់យើង និងចំពោះអ្នករាល់គ្នា សម្រាប់
ការអធិស្ឋានរបស់អ្នក និងការជូនពរសំណាងល្អរបស់អ្នកជំនួសគាត់។

ឥឡូវនេះ យើងបានមកទីនេះ ដើម្បីរៀន និងទទួលការបំផុសគំនិត។ យើងសូមស្វាគមន៍អ្នកទាំងឡាយ
ដែលថ្មីនៅក្នុងសាសនាចក្រ។ អ្នកទាំងឡាយដទៃទៀតដែលកំពុងតែមានបញ្ហា ឧបសគ្គ ការបាក់ទឹកចិត្ត
និងការបាត់បង់។ យើងស្រឡាញ់អ្នករាល់គ្នា ហើយអធិស្ឋានសម្រាប់អ្នករាល់គ្នា។ មានសារលិខិតជាច្រើន
ដែលនិយាយអំពីប្រធានបទដំណឹងល្អផ្សេងៗគ្នា ដែលនឹងផ្តល់ឲ្យនៅអំឡុងពេលពីរថ្ងៃនេះ។ បុរសស្រ្តី
ទាំងឡាយណា ដែលនឹងនិយាយមកកាន់អ្នក បានស្វែងរកជំនួយមកពីស្ថានសួគ៌អំពីសារលិខិត ដែល
ពួកគាត់នឹងផ្តល់ឲ្យ។

ខ្ញុំសូមអធិស្ឋានថា សុំឲ្យយើងអាចពោរពេញទៅដោយព្រះវិញ្ញាណរបស់ទ្រង់ នៅពេលយើងស្តាប់ និង
រៀន។ សូមឲ្យការណ៍នេះបានសម្រេច ខ្ញុំអធិស្ឋាននៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន។

